

បណ្ណសន្យារ៉ាប់រងឧត្តតូច

ប្រការ ១. និយមន័យ

- អ្នកទទួលផលចម្បង សំដៅលើម្ចាស់បណ្ណធានារ៉ាប់រងដែលជាស្ថាប័នផ្តល់កម្ចី ដូចជា ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ។
- អ្នកទទួលផលបន្ទាប់ សំដៅលើអ្នកដែលត្រូវទទួលផលដែលត្រូវបានកំណត់បន្ថែមដោយអ្នកត្រូវបានធានារ៉ាប់រង
- ដៃ ក្នុងន័យនេះ សំដៅលើផ្នែកចាប់ពីស្មាដល់ត្រឹមកដៃ
- ជើង ក្នុងន័យនេះ សំដៅលើផ្នែកចាប់ពីត្រគាកដល់ត្រឹមកជើង
- ស្លាប់មួយជំហៀងខ្លួន មានន័យថាការបាត់បង់សមត្ថភាពក្នុងការធ្វើចលនា និងអារម្មណ៍ដែលត្រូវបានបញ្ជាក់ដោយគ្រូពេទ្យដែលមានអាជ្ញាប័ណ្ណ។
- ជំងឺធ្ងន់ធ្ងរ ក្នុងន័យនេះសំដៅលើ ជំងឺមហារីក ទឹកនោមផ្អែម ជំងឺបេះដូង ជំងឺថ្លើម ជំងឺជាច់សរសៃឈាមខួរក្បាល ជំងឺស្លុត ជំងឺលើសឈាម និងជំងឺតម្រងនោម។

ប្រការ ២. អត្ថប្រយោជន៍នៃផលិតផលធានារ៉ាប់រង

ផលិតផលធានារ៉ាប់រងរូបវាសន៍ (ROBANG SOVATTEPHEAP) គឺជាផលិតផលធានារ៉ាប់រងដែល ផ្តល់ការការពារជូនដល់អ្នកកម្ចីគ្រប់រូបក្នុងករណីមានហានិភ័យដល់អាយុជីវិត ពិការភាពជាអចិន្ត្រៃយ៍ទាំងស្រុង ឬពិការភាពអចិន្ត្រៃយ៍ ដោយផ្អែកដោយសារឧប្បត្តិហេតុ ឬជំងឺ។ ក្រុមហ៊ុនធានារ៉ាប់រង និងទូទាត់កម្ចីដែលនៅសល់ជាមួយស្ថាប័នផ្តល់កម្ចី ដោយផ្អែកលើកាលវិភាគទូទាត់ប្រាក់កម្ចី ហើយសំណងធានារ៉ាប់រងដែលនៅសល់ (ប្រសិនបើមាន) នឹងទូទាត់ជូនអ្នកទទួលផលបន្ទាប់។

ប្រសិនបើបណ្ណសន្យារ៉ាប់រងនៅមានសុពលភាព ក្រុមហ៊ុនធានារ៉ាប់រងនឹងទូទាត់សំណងធានារ៉ាប់រងដូចខាងក្រោម៖

- មរណភាពដោយសារឧប្បត្តិហេតុ ឬជំងឺ៖ ក្នុងករណីអ្នកត្រូវបានធានាទទួលមរណភាព ក្រុមហ៊ុនធានារ៉ាប់រង និងទូទាត់សំណងទាំងអស់ទៅអ្នកទទួលផលចម្បង និងអ្នកទទួលផលបន្ទាប់។ បណ្ណសន្យារ៉ាប់រងនឹងត្រូវបញ្ចប់បន្ទាប់ពីសំណងធានារ៉ាប់រងត្រូវបានទូទាត់។
- ពិការភាពអចិន្ត្រៃយ៍ទាំងស្រុង (TPD) ឬពិការភាពអចិន្ត្រៃយ៍ដោយផ្នែក (PPD) ដោយសារឧប្បត្តិហេតុ ឬជំងឺ៖ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងពិការភាពអចិន្ត្រៃយ៍ទាំងស្រុង ឬពិការភាពអចិន្ត្រៃយ៍ដោយផ្នែក ក្រុមហ៊ុនធានារ៉ាប់រង និងទូទាត់សំណងទាំងអស់ទៅអ្នកទទួលផលចម្បង និងអ្នកទទួលផលបន្ទាប់។



- មរណភាព/ពិការភាពអចិន្ត្រៃយ៍ទាំងស្រុង ឬពិការភាពអចិន្ត្រៃយ៍ដោយផ្នែក ដែលបណ្តាលមកពីជំងឺធ្ងន់ធ្ងរដែលបានរៀបរាប់នៅក្នុងបញ្ជីសន្យារ៉ាប់រង ក្រុមហ៊ុនធានារ៉ាប់រងនឹងបង់ប្រាក់ 50% នៃចំនួនទឹកប្រាក់សរុបដែលត្រូវបានធានាដោយផ្អែកលើបញ្ជីសន្យារ៉ាប់រង។ កិច្ចសន្យារ៉ាប់រងនេះនឹងត្រូវបានបញ្ចប់ក្រោយការទូទាត់សំណងរួចរាល់។

ល.រ	ពិការភាពអចិន្ត្រៃយ៍ទាំងស្រុង	ពិការភាពអចិន្ត្រៃយ៍ដោយផ្នែក
១	បាត់បង់ ឬពិការភាព ដៃទាំងពីរ ឬជើងទាំងពីរ ឬភ្នែកទាំងពីរ	ការបាត់បង់ ឬពិការដៃម្ខាងទាំងស្រុង
២	ការបាត់បង់ ឬពិការភាពដៃមួយ និងជើងមួយ	ការបាត់បង់ ឬពិការជើងម្ខាងទាំងស្រុង
៣	ការបាត់បង់ ឬពិការភាពដៃមួយ និងភ្នែកមួយ	ការបាត់បង់ការស្តាប់ទាំងស្រុង (ត្រចៀកទាំងពីរ)
៤	ការបាត់បង់ ឬពិការភាពជើងមួយ និងភ្នែកមួយ	ការបាត់បង់ការនិយាយទាំងស្រុង
៥	ស្លាប់មួយចំហៀងខ្លួន	-

បញ្ជីសន្យារ៉ាប់រងនឹងត្រូវបញ្ចប់បន្ទាប់ពីសំណងធានារ៉ាប់រងត្រូវបានទូទាត់រួច។

ប្រការ ៣. ករណីមិនធានាទូទៅ

- ការប៉ុនប៉ងប្រព្រឹត្ត ឬការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ឬសកម្មភាពខុសច្បាប់ណាមួយ
- ចូលរួមក្នុងសកម្មភាពដូចជា៖ ការល្បួងពាន សង្គ្រាម បដិវត្តន៍ ការបះបោរ ភាពរីករវៃ កុបកម្ម កូដកម្ម សកម្មភាពប្រឆាំងនឹងរដ្ឋាភិបាល និងភេរវកម្ម។
- ពិការភាពណាមួយដែលបណ្តាលមកពីជំងឺ រឬសស្ទាម ឬកំពុងព្យាបាលដែលកើតមុនកាលបរិច្ឆេទបញ្ជីសន្យារ៉ាប់រងមានសុពលភាព។
- ជំងឺរាតត្បាតសកល ដែលមានន័យថាជាជំងឺធ្ងន់ធ្ងរដែលបានកំណត់ដោយក្រសួងសុខាភិបាល។
- ឃាតកម្ម ឬការប៉ុនប៉ងធ្វើឃាតដោយសមាជិកផ្ទាល់នៃគ្រួសាររបស់អ្នកត្រូវបានធានារ៉ាប់រង និង/ឬបុគ្គលណាមួយដែលមានទំនាក់ទំនងជាមួយអ្នកដែលទទួលបានផលដែលមានកំណត់នៅក្នុងបញ្ជីសន្យារ៉ាប់រង។
- មរណភាព ឬ ពិការភាព បណ្តាលមកពីអត្តឃាតខ្លួន ឬប៉ុនប៉ងអត្តឃាត។
- ចេតនាក្នុងការធ្វើអោយខ្លួនឯងមានរបួស។
- មរណភាព ឬពិការភាពដែលកើតឡើងដោយសកម្មភាពរបស់អ្នកត្រូវបានធានារ៉ាប់រង ខណៈពេលស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដែលមានកម្រិតជាតិអាកុលចាប់ពី ០.៨ ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ឬសារធាតុញៀន ឬសារធាតុប៉ះពាល់ដល់ស្មារតី ដល់ថ្នាក់ដែលបណ្តាលឲ្យបាត់បង់សមត្ថភាពគ្រប់គ្រងខ្លួន។

ប្រការ ៤. ការបញ្ចប់ និងការលុបចោលកិច្ចសន្យាធានារ៉ាប់រង

អ្នកត្រូវបានធានារ៉ាប់រងអាចបញ្ចប់កិច្ចសន្យាធានារ៉ាប់រងមុនកាលបរិច្ឆេទផុតកំណត់ជាមួយក្រុមហ៊ុនធានារ៉ាប់រងដោយគ្រាន់តែជូនដំណឹងទៅក្រុមហ៊ុនឱ្យបានយ៉ាងហោចណាស់ ១០ (ដប់) ថ្ងៃ នៃថ្ងៃធ្វើការ។ ក្នុងករណីនេះ ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់ជូនត្រលប់មកវិញចំនួន ៩០% (កៅសិបភាគរយ) នៃបុព្វលាភធានារ៉ាប់រងតាមអត្រាសមាមាត្ររយៈពេលកិច្ចសន្យាដែលនៅមានសុពលភាព។

ក្រុមហ៊ុនធានារ៉ាប់រងមានសិទ្ធិក្នុងការលុបចោលកិច្ចសន្យារ៉ាប់រងមុនពេលបណ្តុះសន្យារ៉ាប់រង ផុតសុពលភាពនៅពេលដែលក្រុមហ៊ុនធានារ៉ាប់រងបានរកឃើញថា៖

- អ្នកត្រូវបានធានារ៉ាប់រងមានចេតនាមិនបំពេញកាតព្វកិច្ច នៃផ្តល់ការពិតណាមួយ ឬផ្តល់ព័ត៌មានក្លែងក្លាយ
- អត្ថប្រយោជន៍ជាអតិបរមាត្រូវបានទូទាត់រួចរាល់
- អ្នកត្រូវបានធានារ៉ាប់រងមិនបានបង់បុព្វលាភធានារ៉ាប់រងក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ ជាប់ៗគ្នា
- ក្នុងករណីអាយុរបស់អ្នកត្រូវបានធានារ៉ាប់រងលើសអាយុនៃការធានារ៉ាប់រង។

ក្នុងករណីកិច្ចសន្យាធានារ៉ាប់រងត្រូវបានលុបចោល ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនទូទាត់បុព្វលាភដែលនៅសល់ជូនទៅកាន់អ្នកត្រូវបានធានារ៉ាប់រងវិញនោះឡើយ។

ប្រការ ៥. នីតិវិធីនៃការទូទាត់សំណងធានារ៉ាប់រង

៥.១ នីតិវិធីនៃការផ្តល់ព័ត៌មាន

ជំហានទី១៖ អ្នកស្នើសុំសំណងធានារ៉ាប់រងត្រូវជូនដំណឹងមកក្រុមហ៊ុនធានារ៉ាប់រងក្នុងករណីមានការទាមទារសំណងកើតឡើង។

នៅពេលអ្នកត្រូវបានធានារ៉ាប់រង ពិការភាពអចិន្ត្រៃយ៍ទាំងស្រុង ពិការភាពអចិន្ត្រៃយ៍ដោយផ្នែក ឬទទួលមរណភាព អ្នកទាមទារសំណងត្រូវជូនដំណឹងមកកាន់ក្រុមហ៊ុនធានារ៉ាប់រងអោយបានលឿនបំផុត និងផ្តល់ឯកសារតម្រូវក្នុងការទាមទារសំណងធានារ៉ាប់រងក្នុងរយៈពេលកៅសិប (៩០) ថ្ងៃ គិតចាប់ពីថ្ងៃដែលអ្នកត្រូវបានធានារ៉ាប់រង ពិការភាពអចិន្ត្រៃយ៍ទាំងស្រុង ពិការភាពអចិន្ត្រៃយ៍ដោយផ្នែក ឬទទួលមរណភាព។ ការជូនដំណឹងអំពីការទាមទារសំណងធានារ៉ាប់រងអាចធ្វើឡើងគ្រប់ពេលវេលា ២៤/៧ តាមរយៈវីធីសាស្ត្រផ្សេងៗដូចជា តាមរយៈទូរស័ព្ទ សារអេឡិចត្រូនិច សរសេរលិខិតមកកាន់ក្រុមហ៊ុន ការជូនដំណឹងនៅក្រុមហ៊ុនផ្ទាល់ វេបសាយរបស់ក្រុមហ៊ុន ឬតាមបណ្តាញសង្គមរបស់ក្រុមហ៊ុន (ហ្វេសប៊ុក តេឡេក្រាម)

ទំនាក់ទំនងក្រុមហ៊ុនសម្រាប់ការទាមទារសំណងធានារ៉ាប់រង

- តាមរយៈទូរស័ព្ទ
 - o លេខបន្ទាន់ ២៤/៧ ០១១ ២៥៥ ២០០ / ០៦១ ៤៣១ ១១១
 - o ក្នុងម៉ោងធ្វើការ ៨:០០ព្រឹក រហូតដល់ ៥:០០ល្ងាច
- សារអេឡិចត្រូនិច underwriting@camlife.com.kh
- អាស័យដ្ឋាន អគារលេខ ១៤ ផ្លូវលេខ ១០០៣ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

ជំហានទី២៖ បន្ទាប់ពីទទួលបានការជូនដំណឹងនៃការទាមទារសំណងធានារ៉ាប់រង ក្រុមហ៊ុនធានារ៉ាប់រងត្រូវតែពន្យល់លម្អិតអំពីរបៀបនៃការបំពេញទម្រង់ស្នើសុំសំណងធានារ៉ាប់រង និងឯកសារតម្រូវផ្សេងៗអោយបានច្បាស់លាស់ទៅកាន់អ្នកស្នើសុំសំណងធានារ៉ាប់រងក្នុងរយៈពេល ២៤ (ម្ភៃបួន) ម៉ោង។ ក្នុងករណីដែលការស្នើសុំទាមទារសំណងធានារ៉ាប់រងមិនមានឯកសារគ្រប់គ្រាន់ ឬការបំពេញពាក្យស្នើសុំទាមទារសំណងធានារ៉ាប់រងមិនបានត្រឹមត្រូវ ក្រុមហ៊ុនត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ ឬតាមរយៈសារអេឡិចត្រូនិចដោយបញ្ជាក់ឱ្យបានច្បាស់លាស់អំពីចំណុចខ្វះខាត ដល់អ្នកទាមទារសំណងក្នុងរយៈពេលយ៉ាងយូរ ៣ (បី) ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីកាលបរិច្ឆេទដែលក្រុមហ៊ុនទទួលបានការស្នើសុំទាមទារធានារ៉ាប់រង។

៥.២ ឯកសារតម្រូវក្នុងការទាមទារសំណង

អ្នកស្នើសុំសំណងធានារ៉ាប់រងត្រូវតែផ្តល់រាល់ឯកសារតម្រូវផ្សេងៗតាមការស្នើសុំរបស់ក្រុមហ៊ុនធានារ៉ាប់រងដូចខាងក្រោម៖

ល.រ	ឯកសារតម្រូវសម្រាប់ការស្នើសុំសំណងធានារ៉ាប់រង	មរណភាពដោយគ្រោះថ្នាក់	មរណភាពដោយជំងឺ	PPD/TPD ដោយគ្រោះថ្នាក់	PPD/TPD ដោយជំងឺ
១	ទម្រង់បែបបទស្នើសុំសំណងធានារ៉ាប់រងដែលបំពេញដោយអ្នកទទួលផល	✓	✓	✓	✓
២	ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនសម្រាប់កម្រិត/របស់អ្នកត្រូវបានធានារ៉ាប់រង ១ច្បាប់	✓	✓	✓	✓
៣	ឯកសារភស្តុតាងបញ្ជាក់ពីអ្នកទទួលផល (សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬកិច្ចសន្យាកម្ចី)	✓	✓	✓	✓
៤	កំណត់ហេតុរបាយការណ៍របស់ប៉ូលីសបញ្ជាក់អំពីហេតុការណ៍	✓		✓	
៥	ឯកសារវេជ្ជសាស្ត្រ និងរបាយការណ៍ព្យាបាលផ្សេងៗ	✓	✓	✓	✓
៦	រូបថតនាពេលបច្ចុប្បន្នរបស់អ្នកត្រូវបានធានារ៉ាប់រង			✓	✓




៧	សំបុត្រមរណភាព	✓	✓		
៨	លិខិតបញ្ជាក់អំពីការផ្តល់កម្ចី ចេញដោយអ្នកផ្តល់កម្ចី (តារាងកាល វិភាគបង់ប្រាក់កម្ចី)	✓	✓	✓	✓
៩	ភស្តុតាងនៃភាពពិតដែលផ្តល់ដោយមន្ទីរពេទ្យគ្លីនិកដែលមាន អាជ្ញាប័ណ្ណ			✓	✓

៥.៣ ការដោះស្រាយសំណង

ក្រុមហ៊ុនធានារ៉ាប់រង ត្រូវឆ្លើយតបទៅអ្នកទាមទារសំណងធានារ៉ាប់រងអំពីការដោះស្រាយ ឬសម្រេចផ្តល់សំណងធានារ៉ាប់រង ជាលាយលក្ខណ៍អក្សរក្នុងរយៈពេលយ៉ាងយូរ ១៥ (ដប់ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីកាលបរិច្ឆេទដែលក្រុមហ៊ុនទទួល បានការស្នើសុំទាមទារសំណងធានារ៉ាប់រងនិងឯកសារត្រូវគ្រប់គ្រាន់។ ក្រុមហ៊ុន ត្រូវជូនដំណឹងមកកាន់ ន.ធា.ក. អំពីការ ពន្យារពេលនៃការសម្រេចផ្តល់សំណងធានារ៉ាប់រង ដោយបញ្ជាក់អំពីមូលហេតុសមស្របមុនផុតរយៈពេល ១៥ ថ្ងៃខាងលើ នេះក្នុងករណីការទាមទារមានភាពស្មុគស្មាញ និងត្រូវការពេលវេលាបន្ថែមក្នុងទម្រង់ការកំណត់របស់ ន.ធា.ក.។ អ្នកទាមទារសំណងធានារ៉ាប់រង មានសិទ្ធិក្នុងការស្នើសុំការបកស្រាយបំភ្លឺឱ្យបានច្បាស់លាស់ពីក្រុមហ៊ុនធានារ៉ាប់រង អំពី ការបដិសេធ ឬធ្វើសំណងមិនពេញលេញ។

អ្នកទាមទារសំណងធានារ៉ាប់រង មានសិទ្ធិក្នុងការតែងតាំងក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រង ក្នុងករណីអ្នកទាមទារ សំណងធានារ៉ាប់រង មិនឯកភាពលើរបាយការណ៍វាយតម្លៃហានិភ័យធានារ៉ាប់រង។ រាល់ការចំណាយចំពោះក្រុមហ៊ុនវាយ តម្លៃហានិភ័យធានារ៉ាប់រងនេះ ជាបន្ទុករបស់អ្នកទាមទារសំណងធានារ៉ាប់រង។

៥.៤ រយៈពេលនៃការទូទាត់សំណងធានារ៉ាប់រង

ក្រុមហ៊ុនធានារ៉ាប់រង ត្រូវទូទាត់សំណងធានារ៉ាប់រងជូនអ្នកទាមទារសំណងតាមការកំណត់ដូចខាងក្រោម៖

- ក_ ក្នុងរយៈពេល ៣ (បី) ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីអ្នកទាមទារសំណងធានារ៉ាប់រងឯកភាពទទួលយក សំណងធានារ៉ាប់រង ចំពោះការទូទាត់សំណងទាំងស្រុង ឬ
- ខ_ ក្នុងរយៈពេលដូចបានកំណត់ក្នុងការព្រមព្រៀងទទួលយកសំណងធានារ៉ាប់រង រវាងក្រុមហ៊ុនធានារ៉ាប់រង និងអ្នកទាមទារសំណងធានារ៉ាប់រង ចំពោះការទូទាត់សំណងធានារ៉ាប់រងជាដំណាក់កាល។

៥.៥ លក្ខណៈសម្បត្តិនៃអ្នកស្នើសុំសំណងធានារ៉ាប់រង

សំដៅដល់អ្នកទទួលផលដូចមានបញ្ជាក់ក្នុងវិញ្ញាបនបត្រធានារ៉ាប់រង។ អ្នកត្រូវបានធានារ៉ាប់រងមានសិទ្ធិកំណត់អ្នក ទទួលផលបន្ទាប់ បន្ទាប់ពីអ្នកទទួលផលចម្បង (ស្ថាប័នផ្តល់កម្ចី)។ ក្នុងករណីពិការភាពអចិន្ត្រៃយ៍ទាំងស្រុង ឬពិការភាពអ ចិន្ត្រៃយ៍ ដោយផ្នែក ឬករណីមរណភាពនៃអ្នកត្រូវបានធានារ៉ាប់រង ក្រុមហ៊ុនធានារ៉ាប់រងនឹងទូទាត់អត្ថប្រយោជន៍ទៅកាន់

អ្នកទទួលបានផលបង្ក ដោយផ្អែកលើទឹកប្រាក់កម្ចីដែលនៅសល់ (ដូចមានបញ្ជាក់ក្នុងតារាងកាលវិភាគបង់ប្រាក់)។ បន្ទាប់ពីទូទាត់កម្ចីដែលនៅសល់រួចរាល់ ក្នុងករណីទឹកប្រាក់សំណងធានារ៉ាប់រងនៅសល់(ប្រសិនបើមាន) នឹងត្រូវប្រគល់ជូនអ្នកទទួលបានផលបង្ក។

ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកទទួលបានផលបង្កមិនបានបញ្ជាក់នៅក្នុងទម្រង់បែបបទស្នើសុំធានារ៉ាប់រងទេ អត្ថប្រយោជន៍ដែលនៅសល់ត្រូវបង់ទៅឱ្យសមាជិកផ្ទាល់នៃគ្រួសារអ្នកដែលត្រូវបានធានារ៉ាប់រងតាមលំដាប់ដូចខាងក្រោម៖

- ប្តីប្រពន្ធ៖ អ្នកទាមទារត្រូវផ្តល់សំបុត្រអាពាហ៍ពិពាហ៍ជាភស្តុតាងនៃទំនាក់ទំនង។
- កូនដែលមានអាយុលើសពី 18 ឆ្នាំ៖ អ្នកទាមទារត្រូវផ្តល់សំបុត្រកំណើត និងសៀវភៅគ្រួសារជាភស្តុតាងនៃទំនាក់ទំនង។
- ឪពុកម្តាយ៖ អ្នកទាមទារត្រូវផ្តល់សៀវភៅគ្រួសារជាភស្តុតាងនៃទំនាក់ទំនង។

លើសពីនេះ ក្នុងករណីដែលគ្មានអ្នកទទួលបានផលបង្កដែលមានលក្ខខណ្ឌគ្រប់គ្រាន់ អត្ថប្រយោជន៍ដែលនៅសល់ត្រូវទៅឱ្យអ្នកទទួលបានផលបង្ក។

៥.៦ របៀបនៃការទូទាត់សំណងធានារ៉ាប់រង

ការទូទាត់សំណងធានារ៉ាប់រងអាចធ្វើបានតាមរយៈការផ្ទេរប្រាក់ពីគណនីធនាគារ ឬសែក ឬជាសាច់ប្រាក់។

ប្រការ ៦. ការផ្សះផ្សារវិវាទ

ចំពោះគ្រប់វិវាទនៃកិច្ចសន្យាធានារ៉ាប់រងនេះដែលពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រង ភាគីណាមួយនៃភាគីវិវាទអាចនាំយកវិវាទទៅជូននិយ័តករធានារ៉ាប់រងកម្ពុជាដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សារវិវាទមុននឹងប្តឹងទៅវេទិកាបញ្ឈប់កម្ម ឬតុលាការមានសមត្ថកិច្ច លើកលែងតែរឿងព្រហ្មទណ្ឌ។

ក្រុមហ៊ុនវិទ្យាល័យ ម៉ាយត្រូ អ៊ិនស្យូរ៉ង ម.ក

ហត្ថលេខា និងត្រា

អគ្គនាយក



លោក Johnny Wong Yan Siong

